



## **ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា

ទូរស័ព្ទ ៖ (៨៥៥-២៣) ៤២៨ ៩៦០

ទូរសារ ៖ (៨៥៥-២៣) ៤២៧ ៧៩៨

អ៊ីម៉ែល ៖ [efi@camnet.com.kh](mailto:efi@camnet.com.kh)

វិបសាយ ៖ <http://www.mef.gov.kh>

**ផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធអាករលើរបបម៉ៅការ និង របបពិត**

ឈ្មោះសេវា	ផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធអាករលើរបបម៉ៅការ និង របបពិត
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ នាយកដ្ឋានចំណូល និងចំណាយថវិកា ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធអាករជូនអតិថិជន
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• ប្រកាសលេខ ១៦១ សហវ.ពដ.ប្រក ស្តីពី កាតព្វកិច្ចសារពើពន្ធនៃកិច្ចលទ្ធកម្ម ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០០៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> <li>• ប្រកាសលេខ ១២៥៩ សហវ.ប្រក ចុះថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០០៩ ស្តីពី ការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកា</li> </ul>
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និងបរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ ( ថ្ងៃធ្វើការ ) ដើម្បីទទួលបាន</li> <li>• ប្រកាសឥណទានចំនួន ៖ ១សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• អាករលើរបបម៉ៅការ និង របបពិត</li> <li>• លិខិតសម្គាល់ខ្លួន</li> </ul>
យោបល់	

**ផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធ លើប្រាក់បៀវត្ស**

ឈ្មោះសេវា	ផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធ លើប្រាក់បៀវត្ស
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យ             <ul style="list-style-type: none"> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា                 <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- ទូរសារ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់លិខិតជូនដំណឹងឥណទានពីការកាត់ពន្ធជូនអតិថិជន
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• ប្រកាសលេខ ១៦១ សហវ.ពដ.ប្រក ស្តីពី កាតព្វកិច្ចសារពើពន្ធនៃកិច្ចលទ្ធកម្ម ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ត្រង់ ប្រការ ១ ចំណុច ខ )</li> <li>• ប្រកាសលេខ ១២៥៩ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី ការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកា</li> </ul>
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និងបរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ ( ថ្ងៃធ្វើការ ) ដើម្បីទទួលបាន</li> <li>• ប្រកាសឥណទានចំនួន ៖ ១សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ការកាត់ពន្ធលើប្រាក់បៀវត្ស</li> <li>• លិខិតសម្គាល់ខ្លួន</li> </ul>
យោបល់	

**ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលមិនមែនសារពើពន្ធ**

ឈ្មោះសេវា	ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលមិនមែនសារពើពន្ធ
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ</li> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលមិនមែនសារពើពន្ធ
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• លិខិតលេខ ០១៤សហវ.រតន ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០០៧ របស់ គណនេយ្យជាតិ</li> <li>• យោងអនុសារណា៖ ស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងរាជរដ្ឋាភិបាល ជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០១</li> <li>• ប្រកាសលេខ ១២៧ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៣ ស្តីពី ការកែលម្អអនីតិវិធី និងវិធីសាស្ត្រគណនេយ្យ នៃហិរញ្ញវត្ថុសាធារណៈ</li> <li>• ការចាំបាច់នៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ</li> </ul>
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និង បរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ ( ថ្ងៃធ្វើការ ) ដើម្បីទទួលបាន</li> <li>• លិខិតជូនដំណឹងឥណទានចំនួន ៖ ០១សន្លឹក</li> <li>• សលាកប័ត្របង្វែរចំណូលចូលថវិកា ០៥សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ប្រកាសឥណទានពីធនាគារស្តីពីការបង់សាច់ប្រាក់នៅធនាគារ</li> <li>• លិខិតសម្គាល់មន្ត្រីរាជការ</li> </ul>
យោបល់	

**ផ្តល់សេវាកម្រិតបង្វែរចំណូលចូលថវិកា**

ឈ្មោះសេវា	ផ្តល់សេវាកម្រិតបង្វែរចំណូលចូលថវិកា
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ</li> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃការផ្តល់សេវា	ផ្តល់សេវាកម្រិតបង្វែរចំណូលចូលថវិកាជូនអតិថិជន
មូលដ្ឋានគតិយុត្ត	អនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និងបរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបាន</li> <li>• លិខិតស្នើសុំចំនួន ៖ ៣សន្លឹក</li> <li>• ផ្ទេរភារៈចំណាយចំនួន ៖ ១ ឬ ២សន្លឹក</li> <li>• សេវាកម្រិតបង្វែរចំណូលចូលថវិកា ៥សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• បង្វែរចំណូលចូលថវិកា</li> <li>• លិខិតសម្គាល់មន្ត្រីរាជការ (មានឈ្មោះនៅក្នុងគំរូហត្ថលេខា)</li> </ul>
យោបល់	

**ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារ និងពន្ធគយ**

ឈ្មោះសេវា	ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារ និងពន្ធគយ
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ</li> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃការផ្តល់សេវា	ផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារ និងពន្ធគយ
មូលដ្ឋានគតិយុត្ត	<ul style="list-style-type: none"> <li>• លិខិតលេខ ០១៤ សហវ.គន ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ របស់គណនេយ្យជាតិ</li> <li>• យោងអនុសារណៈស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាង រាជរដ្ឋាភិបាលជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០១</li> <li>• ប្រកាសលេខ ១២៧ សហវ-ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៣ ស្តីពីការកែលម្អនីតិវិធី និងវិធីសាស្ត្រ គណនេយ្យ នៃហិរញ្ញវត្ថុសាធារណៈ</li> <li>• ការចាំបាច់នៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ</li> </ul>
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ និង បរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបាន</li> <li>• លិខិតជូនដំណឹងឥណទានចំនួន ៖ ០១សន្លឹក</li> </ul>
តម្រូវការឯកសារដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ប្រកាសឥណទានពីធនាគារ ស្តីពីការបង់សាច់ប្រាក់នៅធនាគារ</li> <li>• ប័ណ្ណសម្គាល់មន្ត្រីរាជការ (មានឈ្មោះនៅក្នុងតំរូវហត្ថលេខា)</li> </ul>
យោបល់	

### ការផ្តល់លិខិតធានាប្រាក់កក់

ឈ្មោះសេវា	ការផ្តល់លិខិតធានាប្រាក់កក់
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានតេឡេករណី</li> <li>អង្គភាពគ្រប់គ្រងសាច់ប្រាក់             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ការផ្តល់លិខិតធានាប្រាក់កក់ ជូនសាមីក្រសួង ស្ថាប័ន និងកាតីឯកជន
មូលដ្ឋានគតិយុត្ត	ព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និង បរទេស
ស្តង់ដារសេវា	មានរយៈពេល ០១ថ្ងៃ ទៅ ០២ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបានលិខិតធានា ប្រាក់កក់
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ប័ណ្ណបង់ប្រាក់/ប្រកាសឥណទានរបស់ធនាគារជាតិនៃកម្ពុជា ឬធនាគារ ពាណិជ្ជ</li> <li>• ឯកសារដេញថ្លៃ</li> <li>• លិខិតប្រគល់កិច្ចសន្យា ឬកិច្ចសន្យា</li> </ul>
យោបល់	

### ការដកប្រាក់កក់

ឈ្មោះសេវា	ការដកប្រាក់កក់
ក្រសួង/ស្ថាប័នផ្តល់សេវា	<b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានធនាគារជាតិ</li> <li>អង្គភាពគ្រប់គ្រងសាច់ប្រាក់             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណងនៃការផ្តល់សេវា	ពិនិត្យសំណើដកប្រាក់កក់ រៀបចំមូលប្បទានបំប្រែប្រួលប្រាក់កក់ជូនភាគីឯកជន
មូលដ្ឋានគតិយុត្ត	ព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
អតិថិជនដែលមានសិទ្ធិទទួលសេវា	ជនជាតិខ្មែរ និង បរទេស
ស្តង់ដារសេវា	មានរយៈពេល ០២ ថ្ងៃ ទៅ ០៣ ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបានមូលប្បទានបំប្រែប្រួលសម្រាប់ដកប្រាក់កក់
តម្រូវការឯកសារដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• លិខិតស្នើសុំដកប្រាក់កក់</li> <li>• លិខិតធានាប្រាក់កក់របស់ អគ្គនាយកដ្ឋានធនាគារជាតិ ( ច្បាប់ចម្លង )</li> <li>• ប័ណ្ណបង់ប្រាក់/ប្រកាសឥណទានរបស់ធនាគារជាតិនៃកម្ពុជា ឬធនាគារពាណិជ្ជ</li> <li>• កំណត់ហេតុប្រគល់-ទទួលទំនិញ</li> <li>• លិខិតបញ្ជាក់ការធានាគុណភាព ( សម្រាប់សំណង់ ) និងកិច្ចសន្យា</li> </ul>
យោបល់	



**ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារមកពីរាជធានី-ខេត្ត**

ឈ្មោះសេវា	ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារមកពីរាជធានី-ខេត្ត
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ នាយកដ្ឋានចំណូល និងចំណាយថវិកា ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារមកពីរាជធានី-ខេត្ត
មូលដ្ឋានគតិយុត្ត	
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និងបរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបាន</li> <li>• លិខិតជូនដំណឹងឥណទានចំនួន ៖ ១សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ការប្រកាសចំណូលពន្ធដារមកពីរាជធានី-ខេត្ត</li> <li>• ប័ណ្ណសម្គាល់មន្ត្រីរាជការ</li> </ul>
យោបល់	

**ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីវេជ្ជប្រយោជន៍ប្រចាំឆ្នាំ ២០១៦ ខេត្ត**

ឈ្មោះសេវា	ការផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីវេជ្ជប្រយោជន៍ប្រចាំឆ្នាំ ២០១៦ ខេត្ត
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យ             <ul style="list-style-type: none"> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណូលថវិកានៃនាយកដ្ឋានចំណូល និងចំណាយថវិកា                 <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- ទូរសារ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់សេចក្តីជូនដំណឹងឥណទានស្តីពីវេជ្ជប្រយោជន៍ប្រចាំឆ្នាំ ២០១៦ ខេត្ត
មូលដ្ឋានគតិយុត្ត	អនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និងបរទេស
ស្តង់ដារសេវា	<ul style="list-style-type: none"> <li>• មានរយៈពេល ០១ថ្ងៃ ទៅ ០៣ថ្ងៃ ( ថ្ងៃធ្វើការ ) ដើម្បីទទួលបាន</li> <li>• លិខិតជូនដំណឹងឥណទានចំនួន ៖ ១សន្លឹក</li> </ul>
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ការប្រកាសវេជ្ជប្រយោជន៍ប្រចាំឆ្នាំ ២០១៦ ខេត្ត</li> <li>• ប័ណ្ណសម្គាល់មន្ត្រីរាជការ (មានឈ្មោះនៅក្នុងតំបន់សេវា )</li> </ul>
យោបល់	

**ការត្រួតពិនិត្យលិខិតយុត្តិការចំណាយនិងការផ្តល់ការទូទាត់ចំណាយថវិកា**

ឈ្មោះសេវា	ការត្រួតពិនិត្យលិខិតយុត្តិការចំណាយនិងការផ្តល់ការទូទាត់ចំណាយថវិកា
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យជាតិ</li> <li>នាយកដ្ឋានចំណូល និងចំណាយថវិកា</li> <li>ការិយាល័យចំណាយថវិកាទី១ និងសរុប, ការិយាល័យចំណាយថវិកាទី២</li> <li>និងការិយាល័យរូបិយប័ណ្ណបរទេស</li> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់ការត្រួតពិនិត្យលិខិតយុត្តិការចំណាយ និង ទូទាត់ចំណាយថវិកា
មូលដ្ឋានគតិយុត្ត	អនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
អតិថិជនដែលមាន សិទ្ធិទទួលសេវា	ជនជាតិខ្មែរ និង បរទេស
ស្តង់ដារសេវា	មានរយៈពេល០២ថ្ងៃ ទៅ ០៣ថ្ងៃ (ថ្ងៃធ្វើការ) លើកលែងចុងឆ្នាំថវិកានីមួយៗ ដែលមានរយៈពេល ០៥ថ្ងៃ ទៅ ១០ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបានការត្រួតពិនិត្យលិខិតយុត្តិការចំណាយ និង ទូទាត់ចំណាយថវិកា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	អាណត្តិបើកប្រាក់ និងលិខិតយុត្តិការចំណាយថវិកា
យោបល់	

**ការផ្តល់ការទូទាត់ជូនអត្តតាហកៈ**

ឈ្មោះសេវា	ការផ្តល់ការទូទាត់ជូនអត្តតាហកៈ
ក្រសួង/ស្ថាប័ន ផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានគណនេយ្យ</li> <li>• អគ្គនាយកដ្ឋានគណនេយ្យ             <ul style="list-style-type: none"> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- ទូរសារ ៖ (៨៥៥-២៣) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> </li> </ul>
គោលបំណង នៃ ការផ្តល់សេវា	ផ្តល់ការទូទាត់ជូនអត្តតាហកៈត្រឹមត្រូវទាន់ពេលវេលា
មូលដ្ឋានគតិយុត្ត	អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
អតិថិជនដែលមាន សិទ្ធិទទួលសេវា	<ul style="list-style-type: none"> <li>• ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរ...</li> <li>• សហគ្រាស ក្រុមហ៊ុន</li> <li>• ជនជាតិខ្មែរ និង បរទេស</li> </ul>
ស្តង់ដារសេវា	មានរយៈពេល ០១ថ្ងៃទៅ១០ថ្ងៃ ( ថ្ងៃធ្វើការ ) ទៅតាមស្ថានភាពសាច់ប្រាក់ជាក់ស្តែង និងការគ្រប់គ្រងសាច់ប្រាក់ ( ដើម្បីធានាស្ថិរភាពអត្រាប្តូរប្រាក់ ) ដើម្បីទទួលបានការទូទាត់មូលប្បទានប័ត្រ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ព័ត៌មានអំពីគណនីរបស់ប្រសូង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស</li> <li>• ប័ណ្ណសម្គាល់ខ្លួន</li> <li>• លិខិតឧទ្ទេសនាម</li> <li>• លិខិតផ្ទេរសិទ្ធិ ( ករណីមានការផ្ទេរសិទ្ធិ )</li> </ul>
យោបល់	

### ការផ្តល់សេវាគណនីប្រាក់បញ្ញើ

ឈ្មោះសេវា	ការផ្តល់សេវាគណនីប្រាក់បញ្ញើ
ក្រសួង/ស្ថាប័នផ្តល់សេវា	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <ul style="list-style-type: none"> <li>• អគ្គនាយកដ្ឋានតេឡេកាមេរ៉ាតិ</li> <li>នាយកដ្ឋានគណនេយ្យ</li> <li>ការិយាល័យប្រាក់បញ្ញើ</li> <li>- អាសយដ្ឋាន ៖ ផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>- ទូរស័ព្ទ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- ទូរសារ ៖ ( ៨៥៥-២៣ ) ៧២២ ៨១៦</li> <li>- គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul>
គោលបំណងនៃការផ្តល់សេវា	ផ្តល់សេវាគណនីប្រាក់បញ្ញើ សម្រាប់ប្រតិបត្តិការចំណូល ចំណាយ ប្រតិបត្តិការផ្ទេរទៅតាមរាជធានី ខេត្ត ប្រតិបត្តិការទូទាត់ជូនអត្តតាហកៈ ប្រតិបត្តិការបង្វែរបង់ពន្ធយល។
មូលដ្ឋានគតិយុត្ត	អនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
អតិថិជនដែលមានសិទ្ធិទទួលសេវា	<ul style="list-style-type: none"> <li>• ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរ...</li> <li>• ក្រុមហ៊ុន</li> <li>• អង្គការជាតិ អន្តរជាតិ</li> <li>• គ្រឹះស្ថានសាធារណៈរដ្ឋបាល</li> <li>• សហគ្រាសសាធារណៈ</li> <li>• មូលនិធិក្រុង ស្រុក</li> <li>• មូលនិធិឃុំ សង្កាត់</li> <li>• ភ្នាក់ងាររបស់ក្រសួង ស្ថាប័ន ( រដ្ឋទេយ្យករ បុរេប្រទាន និងភ្នាក់ងារបើកផ្តល់ )</li> </ul>
ស្តង់ដារសេវា	មានរយៈពេល ០២ថ្ងៃ (ថ្ងៃធ្វើការ) ដើម្បីទទួលបានការបើកគណនីប្រាក់បញ្ញើនៅនាយកដ្ឋានគណនេយ្យ
តម្រូវការឯកសារដើម្បីទទួលបានសេវា	<ul style="list-style-type: none"> <li>• ព័ត៌មានអំពីក្រុមហ៊ុន អង្គការជាតិ អន្តរជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាស មូលនិធិក្រុង ស្រុក ឃុំ សង្កាត់</li> <li>• គំរូហត្ថលេខាម្ចាស់គណនី</li> <li>• ប័ណ្ណសម្គាល់ខ្លួន</li> </ul>
យោបល់	

**អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រង**

<p><b>ឈ្មោះសេវា</b></p>	<p>អាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រង</p>
<p><b>ក្រសួង/ស្ថាប័នផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគណនេយ្យ នាយកដ្ឋានធានារ៉ាប់រង និង សោធន</p> <ul style="list-style-type: none"> <li>• ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>• ព្រះរាជាណាចក្រកម្ពុជា</li> <li>• ទូរស័ព្ទ ៖ (៨៥៥) ៧០ ៥៣១ ៦៧៤</li> <li>• ទំព័រសង្គម <a href="http://www.Facebook.com/cambodialPD">www.Facebook.com/cambodialPD</a></li> <li>• គេហទំព័រ ៖ <a href="http://www.gdffi.mef.gov.kh/insurance">www.gdffi.mef.gov.kh/insurance</a></li> </ul>
<p><b>គោលបំណងនៃការផ្តល់សេវា</b></p>	<p>ផ្តល់សេវាកម្មធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងខ្នាតតូច ធានារ៉ាប់រងបន្ត ភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង និងក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រងនៅកម្ពុជា</p>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការធានារ៉ាប់រង</li> <li>• អនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ ស្តីពីការធានារ៉ាប់រង</li> <li>• ប្រកាសលេខ ៨៦៥ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីការចេញអាជ្ញាបណ្ណធានារ៉ាប់រងជូនភ្នាក់ងារធានារ៉ាប់រង ជើងសា ធានារ៉ាប់រង និងក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង</li> <li>• ប្រកាសលេខ ៩៣៣ សហវ.ប្រក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០១ ស្តីពីការប្រើប្រាស់ស្លាកយីហោរបស់ក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង</li> <li>• ប្រកាសលេខ ៩៣៤ សហវ.ប្រក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០១ ស្តីពីការកំណត់ទូទៅចំពោះប្រតិបត្តិការធានារ៉ាប់រង</li> <li>• ប្រកាសលេខ ១៧៦ សហវ.ឧហ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០២ ស្តីពីបទប្បញ្ញត្តិ ដែលត្រូវអនុវត្តចំពោះភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង</li> <li>• ប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ ស្តីពីការផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនធានារ៉ាប់រងទូទៅ ឬអាយុជីវិត</li> <li>• ប្រកាសលេខ ១៨៥ សហវ.ប្រក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រង</li> <li>• ប្រកាសលេខ ១៨៦ សហវ.ប្រក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្តីពីកម្រិតសាធានភាពសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ</li> <li>• ប្រកាសលេខ ៥៤៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីគោលការណ៍ណែនាំផ្នែកគណនេយ្យសម្រាប់អាជីវកម្មធានារ៉ាប់រងទូទៅ</li> <li>• ប្រកាសលេខ ៦០៨ សហវ.ប្រក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨ ស្តីពីការផ្តល់អាជ្ញាបណ្ណធានារ៉ាប់រង ខ្នាតតូចបណ្តោះអាសន្ន</li> </ul>
<p><b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b></p>	<p>ប្រវត្តបុគ្គល និង នីតិបុគ្គល</p>

<p><b>ស្តង់ដារសេវា</b></p>	<p>ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អាយុជីវិត និងធានារ៉ាប់រងបន្ត</p> <ul style="list-style-type: none"> <li>• ដើមទុនចុះបញ្ជី ៧ ០០០ ០០០ ដុល្លារអាមេរិក</li> <li>• សោហ៊ុយអាជ្ញាបណ្ណ ៥០ ០០០ ០០០ រៀល</li> <li>• សុពលភាពអាជ្ញាបណ្ណ ៥ឆ្នាំ អាជ្ញាបណ្ណដំបូង/ ៣ឆ្នាំ អាជ្ញាបណ្ណបន្ត</li> <li>• រយៈពេលផ្តល់អាជ្ញាបណ្ណ ៩០ថ្ងៃ</li> </ul> <p>ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យ និងភ្នាក់ងារធានារ៉ាប់រង</p> <ul style="list-style-type: none"> <li>• ដើមទុនចុះបញ្ជី ២០ ០០០ ០០០ ដុល្លារអាមេរិក</li> <li>• សោហ៊ុយអាជ្ញាបណ្ណ ៣ ០០០ ០០០ រៀល</li> <li>• សុពលភាពអាជ្ញាបណ្ណ ៣ឆ្នាំ អាជ្ញាបណ្ណដំបូង/ ៣ឆ្នាំ អាជ្ញាបណ្ណបន្ត</li> <li>• រយៈពេលផ្តល់អាជ្ញាបណ្ណ ៩០ថ្ងៃ</li> </ul> <p>ក្រុមហ៊ុនជើងសាធានារ៉ាប់រង</p> <ul style="list-style-type: none"> <li>• ដើមទុនចុះបញ្ជី ២០០ ០០០ ០០០ ដុល្លារអាមេរិក</li> <li>• សោហ៊ុយអាជ្ញាបណ្ណ ៤ ០០០ ០០០ រៀល</li> <li>• សុពលភាពអាជ្ញាបណ្ណ ១ឆ្នាំ អាជ្ញាបណ្ណដំបូង/ ១ឆ្នាំ អាជ្ញាបណ្ណបន្ត</li> <li>• រយៈពេលផ្តល់អាជ្ញាបណ្ណ ៩០ថ្ងៃ</li> </ul> <p>ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច</p> <ul style="list-style-type: none"> <li>• ដើមទុនចុះបញ្ជី ១៥០ ០០០ ដុល្លារអាមេរិក</li> <li>• សោហ៊ុយអាជ្ញាបណ្ណ ១ ៥០០ ០០០ រៀល</li> <li>• សុពលភាពអាជ្ញាបណ្ណ ១ឆ្នាំ អាជ្ញាបណ្ណដំបូង/ ១ឆ្នាំ អាជ្ញាបណ្ណបន្ត</li> <li>• រយៈពេលផ្តល់អាជ្ញាបណ្ណ ៩០ថ្ងៃ</li> </ul>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<ul style="list-style-type: none"> <li>• ពាក្យស្នើសុំអាជ្ញាបណ្ណ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង និង ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យធានារ៉ាប់រង</li> <li>• លក្ខន្តិកៈរបស់ក្រុមហ៊ុនធានារ៉ាប់រងដែលនឹងដំណើរការ</li> <li>• របាយណ៍ហិរញ្ញវត្ថុប៉ាន់ស្មាននៃការិយបរិច្ឆេទដំបូង</li> <li>• បញ្ជីរាយនាមសមាជិកភាគហ៊ុន និងភាគហ៊ុនរបស់សមាជិកម្នាក់ៗ</li> <li>• ជីវប្រវត្តិសង្ខេបរបស់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងសំខាន់ៗ ដែលនឹង ត្រូវតែងតាំង និងលិខិតផ្តោលទោសនៃបុគ្គលទាំងនោះ</li> <li>• ផែនការអាជីវកម្មរយៈពេល ៣ ឆ្នាំបន្តបន្ទាប់</li> <li>• ព័ត៌មានស្តីពីទីកន្លែងនានា ដែលក្រុមហ៊ុនកំណត់យកសម្រាប់ធ្វើអាជីវកម្ម</li> <li>• គំរូបណ្ណសន្យារ៉ាប់រង កិច្ចសន្យាបន្ថែម និងលិខិតបោះពុម្ពដែលសម្រាប់ចែកផ្សាយដល់សាធារណជន ឬសម្រាប់ផ្សព្វផ្សាយទៅតាមប្រភេទប្រតិបត្តិការនីមួយៗ</li> <li>• ឯកសារចាំបាច់ផ្សេងៗដែលតម្រូវដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> </ul>
<p><b>យោបល់</b></p>	<p>ក្នុងការផ្តល់សេវាធានារ៉ាប់រងនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សាខា ឬបុគ្គលម្នាក់ៗ របស់ក្រុមហ៊ុនធានារ៉ាប់រងបរទេស ក្រុមហ៊ុនធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង ត្រូវសុំអាជ្ញាបណ្ណនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដើម្បីទទួលសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្មធានារ៉ាប់រងនៅក្នុងព្រះរាជាណា</p>

	ចក្រកម្ពុជា ។
--	---------------



**វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ**

<b>ឈ្មោះសេវា</b>	វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> <li>ផ្លូវលេខ ១៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា</li> <li>ទូរស័ព្ទ ៖ (៨៥៥-២៣) ៤២៧ ៩៣៥</li> <li>ទូរសារ ៖ (៨៥៥-២៣) ៤២៧៩០១</li> <li>គេហទំព័រ ៖ <a href="http://www.treasury.gov.kh">www.treasury.gov.kh</a></li> </ul> <p>អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រតិភោគដោយអនុប្បទាន</p>
<b>គោលបំណងនៃការផ្តល់សេវា</b>	ផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និង អាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០០៧ ផ្នែកទី២ ស្តីពីបទប្បញ្ញត្តិនៃពន្ធដារមាត្រា ៥</li> <li>អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> <li>ប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះអគ្គនាយក ដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ</li> <li>ប្រកាសលេខ១៤២ សហវ.ឧហ ចុះថ្ងៃ ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៧ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ</li> <li>សារាចរណែនាំអនុវត្តប្រកាស លេខ ០០២ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និង សេវាកម្ម</li> <li>យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០</li> </ul>
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ, ជនបរទេស (រូបវន្តបុគ្គល និងនីតិបុគ្គល)
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>តម្លៃវិញ្ញាបនបត្រ ២០០ ០០០រៀល</li> <li>តម្លៃអាជ្ញាប័ណ្ណ ៥០០ ០០០រៀល</li> </ul>
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>១- សម្រាប់វិញ្ញាបនបត្រវិជ្ជាជីវៈ (រូបវន្តបុគ្គល)</li> <li>• រូបថត ៤x៦ របស់អ្នកសុំវិញ្ញាបនបត្រចំនួន ៤ សន្លឹក</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយក្រសួងយុត្តិធម៌</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយប្រទេសដើម (ជនបរទេស)</li> <li>• លិខិតបញ្ជាក់លើក្រមវិជ្ជាជីវៈ និងការគ្រប់គ្រងចេញដោយក្រុមហ៊ុន ដែលខ្លួនកំពុងប្រកបសេវាកម្ម</li> <li>• ថតចម្លងសញ្ញាប័ត្រ និងវិញ្ញាបនបត្រពាក់ព័ន្ធ ដោយមានធ្វើនិរ្យាទុកលកម្ម</li> </ul>

	<p>នៅសាលារាជធានី-ខេត្ត</p> <ul style="list-style-type: none"> <li>• លិខិតបញ្ជាក់ពីបទពិសោធន៍ការងាររយៈពេល ៦ខែ ពាក់ព័ន្ធវិញ្ញាបនបត្រ ដែលសាមីខ្លួនស្នើសុំ</li> <li>• បានបង់ថ្លៃវិញ្ញាបនបត្រដូចមានចែងក្នុងសៀវភៅបន្ទុក</li> </ul> <p>២- សម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ ( នីតិបុគ្គល)</p> <ul style="list-style-type: none"> <li>• រូបថត ៤x៦ របស់អ្នកសុំវិញ្ញាបនបត្រចំនួន ៤ សន្លឹក</li> <li>• លក្ខន្តិកៈចុះបញ្ជីរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម</li> <li>• របាយការណ៍លម្អិតលើសេវាកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំកន្លងមក (ចំពោះក្រុមហ៊ុនដែលកំពុងធ្វើសេវាកម្ម)</li> <li>• តារាងបច្ចុប្បភាពតម្លៃដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្តទៅតាមទីផ្សារ (ចំពោះក្រុមហ៊ុនកំពុងធ្វើសេវាកម្ម)</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយក្រសួងយុត្តិធម៌</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយប្រទេសដើម (ជនបរទេស)</li> <li>• វិញ្ញាបនបត្រវិជ្ជាជីវៈថតចម្លងរបស់អ្នកឈរឈ្មោះឱ្យក្រុមហ៊ុន</li> <li>• សេចក្តីបកប្រែសញ្ញាប័ត្រចេញដោយអាជ្ញាធរសមត្ថកិច្ចនៃប្រទេសដើមដែលបញ្ជាក់ថា បានធ្វើសកម្មភាពស្របច្បាប់</li> <li>• តារាងបច្ចុប្បភាពតម្លៃសេវាកម្មជើងសារដែលក្រុមហ៊ុនយកពីអតិជន</li> <li>• បានបង់ថ្លៃអាជ្ញាប័ណ្ណដូចមានចែងក្នុងសៀវភៅបន្ទុក</li> </ul>
<p><b>យោបល់</b></p>	<p>ក្នុងការផ្តល់សេវានេះ ក្រុមហ៊ុនត្រូវមកសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្ម។</p>

### អាជ្ញាបណ្ណអភិវឌ្ឍន៍អចលនវត្ថុ

<b>ឈ្មោះសេវា</b>	អាជ្ញាបណ្ណអភិវឌ្ឍន៍អចលនវត្ថុ																											
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	<p>ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> <li>• ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា</li> <li>• ទូរស័ព្ទ ៖ (៨៥៥-២៣) ៤២៧ ៩៣៥</li> <li>• ទូរសារ ៖ (៨៥៥-២៣) ៤២៧ ៩០១</li> <li>• គេហទំព័រ ៖ <a href="http://www.mef.gov.kh">www.mef.gov.kh</a> / <a href="http://fid.mef.gov.kh">http://fid.mef.gov.kh</a></li> </ul> <p>អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ជាំ និងប្រាតិភោគដោយអនុប្បទាន</p>																											
<b>គោលបំណងនៃការផ្តល់សេវា</b>	<ul style="list-style-type: none"> <li>• ដើម្បីជំរុញមានការអភិវឌ្ឍន៍អចលនវត្ថុមួយដែលមានការទុកចិត្ត និងទទួលបានតាមរយៈការត្រួតពិនិត្យគម្រោងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុគ្រប់គ្រងគម្រោងហិរញ្ញវត្ថុ គណនីអភិវឌ្ឍន៍អចលនវត្ថុ និងការធ្វើសវនកម្មលើការអនុវត្តកិច្ចសន្យាទិញ-លក់</li> <li>• ធានានូវនិរន្តរភាពសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍អចលនវត្ថុឱ្យស្របតាមលក្ខណៈជាតិនិង ស្តង់ដារអន្តរជាតិ</li> <li>• ទប់ស្កាត់រាល់ការអភិវឌ្ឍន៍អចលនវត្ថុ ដែលគ្មានភាពច្បាស់លាស់ និងគ្មានការអនុវត្តត្រឹមត្រូវ</li> <li>• បង្កើនប្រាក់ចំណូលជាតិតាមរយៈការយកពន្ធអាករនិងការបង់ថ្លៃសេវាផ្សេងៗ</li> </ul>																											
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>• យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ</li> <li>• ប្រកាសលេខ ១២២២ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៩ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ</li> </ul>																											
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ, ជនបរទេស (នីតិបុគ្គល)																											
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>• មានរយៈពេល ១៥ថ្ងៃ ទៅ ៤៥ថ្ងៃ ដើម្បីទទួលបានអាជ្ញាបណ្ណ</li> <li>• តម្លៃអាជ្ញាបណ្ណ</li> </ul> <p>ក. សំណង់ផ្ទះល្វែង</p> <table border="1" style="width: 100%; border-collapse: collapse; margin-left: 20px;"> <thead> <tr> <th style="width: 30%;">ទំហំ</th> <th style="width: 30%;">ថ្លៃអាជ្ញាប័ណ្ណ (រៀល)</th> <th style="width: 40%;">សុពលភាព</th> </tr> </thead> <tbody> <tr> <td>០៤ ល្វែង-១០ ល្វែង</td> <td>១ ៥០០ ០០០</td> <td>០២ឆ្នាំ</td> </tr> <tr> <td>១១ ល្វែង-៥០ ល្វែង</td> <td>៣ ០០០ ០០០</td> <td>០៣ឆ្នាំ</td> </tr> <tr> <td>៥១ ល្វែង-១០០ ល្វែង</td> <td>៥ ០០០ ០០០</td> <td>០៤ឆ្នាំ</td> </tr> <tr> <td>១០១ ល្វែងឡើងទៅ</td> <td>៨ ០០០ ០០០</td> <td>០៥ឆ្នាំ</td> </tr> </tbody> </table> <p>ខ. សំណង់ភូមិត្រី៖</p> <table border="1" style="width: 100%; border-collapse: collapse; margin-left: 20px;"> <thead> <tr> <th style="width: 30%;">ទំហំ</th> <th style="width: 30%;">ថ្លៃអាជ្ញាប័ណ្ណ (រៀល)</th> <th style="width: 40%;">សុពលភាព</th> </tr> </thead> <tbody> <tr> <td>០៣ភូមិត្រី៖១០ភូមិត្រី៖</td> <td>៣ ០០០ ០០០</td> <td>០៣ឆ្នាំ</td> </tr> <tr> <td>១១ ល្វែង-៥០ ល្វែង</td> <td>៦ ០០០ ០០០</td> <td>០៤ឆ្នាំ</td> </tr> <tr> <td>៥១ ល្វែង-១០០ ល្វែង</td> <td>១១ ០០០ ០០០</td> <td>០៥ឆ្នាំ</td> </tr> </tbody> </table>	ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព	០៤ ល្វែង-១០ ល្វែង	១ ៥០០ ០០០	០២ឆ្នាំ	១១ ល្វែង-៥០ ល្វែង	៣ ០០០ ០០០	០៣ឆ្នាំ	៥១ ល្វែង-១០០ ល្វែង	៥ ០០០ ០០០	០៤ឆ្នាំ	១០១ ល្វែងឡើងទៅ	៨ ០០០ ០០០	០៥ឆ្នាំ	ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព	០៣ភូមិត្រី៖១០ភូមិត្រី៖	៣ ០០០ ០០០	០៣ឆ្នាំ	១១ ល្វែង-៥០ ល្វែង	៦ ០០០ ០០០	០៤ឆ្នាំ	៥១ ល្វែង-១០០ ល្វែង	១១ ០០០ ០០០	០៥ឆ្នាំ
ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព																										
០៤ ល្វែង-១០ ល្វែង	១ ៥០០ ០០០	០២ឆ្នាំ																										
១១ ល្វែង-៥០ ល្វែង	៣ ០០០ ០០០	០៣ឆ្នាំ																										
៥១ ល្វែង-១០០ ល្វែង	៥ ០០០ ០០០	០៤ឆ្នាំ																										
១០១ ល្វែងឡើងទៅ	៨ ០០០ ០០០	០៥ឆ្នាំ																										
ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព																										
០៣ភូមិត្រី៖១០ភូមិត្រី៖	៣ ០០០ ០០០	០៣ឆ្នាំ																										
១១ ល្វែង-៥០ ល្វែង	៦ ០០០ ០០០	០៤ឆ្នាំ																										
៥១ ល្វែង-១០០ ល្វែង	១១ ០០០ ០០០	០៥ឆ្នាំ																										

	<p>គ. សំណង់អាគារស្នាក់នៅរួម (Apartment) ឬសហវិនិច្ឆ័យ (Condominium)</p> <table border="1" data-bbox="597 275 1242 569"> <thead> <tr> <th>ទំហំ</th> <th>ថ្លៃអាជ្ញាប័ណ្ណ (រៀល)</th> <th>សុពលភាព</th> </tr> </thead> <tbody> <tr> <td>០៤-១០ យូនីត</td> <td>១ ៥០០ ០០០</td> <td>០២ឆ្នាំ</td> </tr> <tr> <td>១១-៥០ យូនីត</td> <td>៣ ០០០ ០០០</td> <td>០៣ឆ្នាំ</td> </tr> <tr> <td>៥១-១០០ យូនីត</td> <td>៥ ០០០ ០០០</td> <td>០៣ឆ្នាំ</td> </tr> <tr> <td>១០១-២០០ យូនីត</td> <td>៨ ០០០ ០០០</td> <td>០៤ឆ្នាំ</td> </tr> <tr> <td>២០១-៤០០ យូនីត</td> <td>១០ ០០០ ០០០</td> <td>០៥ឆ្នាំ</td> </tr> <tr> <td>៤០០ យូនីតឡើងទៅ</td> <td>១២ ០០០ ០០០</td> <td>០៥ឆ្នាំ</td> </tr> </tbody> </table>	ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព	០៤-១០ យូនីត	១ ៥០០ ០០០	០២ឆ្នាំ	១១-៥០ យូនីត	៣ ០០០ ០០០	០៣ឆ្នាំ	៥១-១០០ យូនីត	៥ ០០០ ០០០	០៣ឆ្នាំ	១០១-២០០ យូនីត	៨ ០០០ ០០០	០៤ឆ្នាំ	២០១-៤០០ យូនីត	១០ ០០០ ០០០	០៥ឆ្នាំ	៤០០ យូនីតឡើងទៅ	១២ ០០០ ០០០	០៥ឆ្នាំ
ទំហំ	ថ្លៃអាជ្ញាប័ណ្ណ (រៀល)	សុពលភាព																				
០៤-១០ យូនីត	១ ៥០០ ០០០	០២ឆ្នាំ																				
១១-៥០ យូនីត	៣ ០០០ ០០០	០៣ឆ្នាំ																				
៥១-១០០ យូនីត	៥ ០០០ ០០០	០៣ឆ្នាំ																				
១០១-២០០ យូនីត	៨ ០០០ ០០០	០៤ឆ្នាំ																				
២០១-៤០០ យូនីត	១០ ០០០ ០០០	០៥ឆ្នាំ																				
៤០០ យូនីតឡើងទៅ	១២ ០០០ ០០០	០៥ឆ្នាំ																				
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<p>១-បុគ្គលអភិវឌ្ឍន៍អចលនវត្ថុទាំង ០៣ ប្រភេទត្រូវភ្ជាប់មកនូវឯកសារដូចខាងក្រោម</p> <ul style="list-style-type: none"> <li>• លិខិតស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនវត្ថុ</li> <li>• រូបថតបុគ្គលអភិវឌ្ឍន៍អចលនវត្ថុទំហំ ៤ គុណ ៦</li> <li>• លក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅក្នុងក្រសួងពាណិជ្ជកម្ម</li> <li>• លិខិតថ្កោលទោសរបស់បុគ្គលអភិវឌ្ឍន៍អចលនវត្ថុចេញដោយក្រសួងយុត្តិធម៌</li> <li>• លិខិតថ្កោលទោសរបស់បុគ្គលអភិវឌ្ឍន៍អចលនវត្ថុចេញដោយប្រទេសសាមី</li> <li>• ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ ឬលិខិតឆ្លងដែន និង ទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា (ចំពោះជនបរទេស)</li> <li>• លិខិតបញ្ជាក់ទីលំនៅរបស់អភិវឌ្ឍន៍អចលនវត្ថុពីអាជ្ញាធរមានសមត្ថកិច្ច</li> <li>• គោលការណ៍ អនុញ្ញាត ពី រាជរដ្ឋាភិបាល ក្នុង ការអភិវឌ្ឍន៍ អចលនវត្ថុអចលនវត្ថុនៅតាមតំបន់នីមួយៗ (ប្រសិនបើមាន)</li> <li>• លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការផ្លាស់ និង គម្រោងប្លង់ស្ថាបត្យកម្មដែលចេញដោយក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ សាលារាជធានី-ខេត្ត</li> <li>• លិខិតបញ្ជាក់របស់ធនាគារ ឬគ្រឹះស្ថាហិរញ្ញវត្ថុអំពីដើមទុន សម្រាប់អភិវឌ្ឍន៍គម្រោងទាំងមូល ឬតាមដំណាក់កាល (សម្រាប់តែបុគ្គលប្រភេទទី១ និងទី២ ) លេខគណនីអភិវឌ្ឍន៍អចលនវត្ថុដែលបើកដោយបុគ្គលអភិវឌ្ឍន៍អចលនវត្ថុនៅធនាគារ ពាណិជ្ជណាមួយសម្រាប់គម្រោងដែលត្រូវអភិវឌ្ឍន៍ (សម្រាប់បុគ្គលប្រភេទទី៣)</li> <li>• ឯកសារតម្កល់ប្រាក់ធានាដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសលេខ ១២២២ សហវ.ប្រក (សម្រាប់តែបុគ្គលប្រភេទទី៣)</li> <li>• ប័ណ្ណធានារ៉ាប់រងដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកណាមួយទៅលើការទទួលខុសត្រូវការផ្លាស់</li> <li>• ថតចម្លងវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ឬបរិញ្ញាបត្រជួលរយៈពេលវែងដែលមានធ្វើនីត្យានុកូលកម្មនៅសាលារាជធានី-ខេត្ត</li> <li>• ឯកសារ ឬព័ត៌មានផ្សេងៗទៀតដែលស្នើដោយក្រុមការងារអន្តរក្រសួង</li> </ul>																					
<p><b>យោបល់</b></p>	<p>ក្រុមហ៊ុនប្រកបអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុត្រូវដាក់ស្នើសុំអាជ្ញាប័ណ្ណនៅ</p>																					

	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីមានសិទ្ធិប្រកបអាជីវកម្មស្របច្បាប់។
--	--

**អាជ្ញាបណ្ណក្រុមហ៊ុន/សហគ្រាសបញ្ចាំសម្រាប់គ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងប្រតិភោគដោយអនុប្បទាន**

<b>ឈ្មោះសេវា</b>	អាជ្ញាបណ្ណទទួលបញ្ចាំ និងប្រតិភោគដោយអនុប្បទាន សម្រាប់គ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងប្រតិភោគដោយអនុប្បទាន
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> <li>ផ្លូវលេខ ១៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា</li> <li>ទូរស័ព្ទ ៖ (៨៥៥-២៣) ៤២៧ ៩៣៥</li> <li>ទូរសារ ៖ (៨៥៥-២៣) ៤២៧ ៩០១</li> <li>គេហទំព័រ ៖ <a href="http://www.mef.gov.kh/http:fid.mef.gov.kh">www.mef.gov.kh/http:fid.mef.gov.kh</a></li> </ul> <p>អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រតិភោគដោយអនុប្បទាន</p>
<b>គោលបំណងនៃការផ្តល់សេវា</b>	ដើម្បីឈានទៅរកការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងប្រតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១០ ស្តីពីការផ្តល់អាជ្ញាបណ្ណអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រតិភោគដោយអនុប្បទាន
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០</li> <li>អនុក្រឹត្យលេខ ៤៨៨ អនក្រ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> <li>ប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ</li> <li>ប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១០ ស្តីពីការផ្តល់អាជ្ញាបណ្ណអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំនិងអាជីវកម្មទទួលប្រតិភោគដោយអនុប្បទាន</li> </ul>
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ជនជាតិខ្មែរ ជនបរទេស (ប្រវត្តបុគ្គល និងនីតិបុគ្គល)
<b>ស្តង់ដារសេវា</b>	តម្លៃអាជ្ញាបណ្ណ - ២ ០០០ ០០០ រៀល (បញ្ចាំ) - ១ ០០០ ០០០ រៀល (ប្រតិភោគដោយអនុប្បទាន)
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>លិខិតស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មទទួលបញ្ចាំ ឬ/និងប្រតិភោគដោយអនុប្បទាន</li> <li>បំពេញពាក្យស្នើសុំប្រកបអាជីវកម្មទទួលបញ្ចាំ ឬ/និង ប្រតិភោគដោយអនុប្បទាន</li> <li>រូបថតបុគ្គលអភិវឌ្ឍន៍អចលនវត្ថុទំហំ ៤ គុណ ៦ (៤ សន្លឹក)</li> <li>អត្តសញ្ញាណប័ណ្ណថតចម្លង</li> <li>លិខិតបញ្ជាក់អាសយដ្ឋានកន្លែងអាជីវកម្មពីអាជ្ញាធរមូលដ្ឋាន (០១ច្បាប់)</li> <li>រូបថតទីតាំងអាជីវកម្ម</li> <li>ឯកសារបញ្ជាក់ដើមទុនជាសាច់ប្រាក់</li> <li>ថតចម្លង/លិខិតបញ្ជាក់ពីអាសយដ្ឋានស្នាក់នៅព្រះរាជាណាចក្រកម្ពុជា</li> <li>លិខិតថ្កោលទោស/ លិខិតបញ្ជាក់កិរិយាមាយាទរបស់នាយកក្រុមហ៊ុន ឬ</li> </ul>

	<p>សហគ្រាសចេញដោយក្រសួងយុត្តិធម៌ ឬអាជ្ញាធរមានសមត្ថកិច្ច</p> <ul style="list-style-type: none"> <li>• ថតចម្លងវិញ្ញាបនប័ត្រ ឬសញ្ញាប័ត្របញ្ជាក់ការសិក្សារបស់នាយកក្រុមហ៊ុន/សហគ្រាស ឬបទពិសោធន៍ផ្សេងៗ</li> <li>• បង់ថ្លៃអាជ្ញាប័ណ្ណ និងប្រាក់តម្កល់ដូចមានចែងក្នុងប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១០</li> </ul>
<p><b>យោបល់</b></p>	<p>ក្រុមហ៊ុន/សហគ្រាស ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីមានសិទ្ធិប្រកបអាជីវកម្មស្របច្បាប់ក្នុងការប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រតិភោគដោយអនុប្បទាន</p>

**អាជ្ញាប័ណ្ណជើងសារគយ និងអាជ្ញាប័ណ្ណសម្រាប់កណ្តាគារគយមានដែនកំណត់**

<p><b>ឈ្មោះសេវា</b></p>	<p>អាជ្ញាប័ណ្ណជើងសារគយ និងអាជ្ញាប័ណ្ណសម្រាប់កណ្តាគារគយមានដែនកំណត់</p>
<p><b>ក្រសួង/ស្ថាប័នផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</p> <ul style="list-style-type: none"> <li>• លេខ ៦-៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា</li> <li>• អង្គភាពទំនាក់ទំនងសាធារណៈ</li> <li>• ទូរស័ព្ទ (៨៥៥ ២៣) ៧២២ ៧៦៧</li> <li>• ទូរសារ (៨៥៥ ២៣) ៧២២ ៧៦៨</li> <li>• អ៊ីម៉ែល info-pru-@customs.gov.kh</li> <li>• គេហទំព័រ www.customs.gov.kh</li> </ul> <p>នាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ</p>
<p><b>គោលបំណងនៃការផ្តល់សេវា</b></p>	<ul style="list-style-type: none"> <li>• គ្រប់គ្រងជើងសារគយតាមបទប្បញ្ញត្តិច្បាប់ជាធរមាន</li> <li>• ពិនិត្យ និងចូលរួមពិនិត្យសំណើសុំបង្កើតកណ្តាគារគយមានដែនកំណត់តំបន់រួចពន្ធ និងបណ្តាអាជីវកម្មដ្ឋានប្រហាក់ប្រហែល និងចាត់ចែងត្រួតពិនិត្យទឹកនៃនិងសេវាកម្មទាំងនេះ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់និងកិច្ចសន្យាជាធរមាននានា</li> </ul>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីគយដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</li> <li>• ប្រកាសលេខ១១៥សហវ/ប្រក ស្តីពីការបង្កើតនិងកិច្ចដំណើរការជើងសារគយ</li> <li>• ប្រកាសលេខ ១១៦សហវ/ប្រក ស្តីពីកណ្តាគារគយមានដែនកំណត់</li> </ul>
<p><b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b></p>	<p>ប្រវត្តបុគ្គល និងនីតិបុគ្គល</p>
<p><b>ស្តង់ដារសេវា</b></p>	<p>តាមបទប្បញ្ញត្តិជាធរមានដែលមានចែងក្នុងមូលដ្ឋានគតិយុត្តិខាងលើ</p>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<p><b>ពាក្យស្នើសុំអាជ្ញាប័ណ្ណជើងសារគយមាន៖</b></p> <ul style="list-style-type: none"> <li>• ឈ្មោះ និងអាសយដ្ឋានរបស់អ្នកស្នើសុំ (មានសញ្ជាតិកម្ពុជាឬជាជនរស់នៅនៅក្នុងដែនដែនមានលំនៅដ្ឋាននៅកម្ពុជា) ក្នុងករណីជានីតិបុគ្គលត្រូវបញ្ជាក់ឈ្មោះ និងអាសយដ្ឋានរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនានា</li> <li>• ទីតាំងដែលធ្វើជើងសារគយត្រូវដំណើរការ</li> <li>• ឈ្មោះរបស់ជើងសារគយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ប្រលងជើងសារគយជាប់ហើយ) និងទីតាំងដែលត្រូវធ្វើប្រតិបត្តិការ</li> <li>• របាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញថាអ្នកស្នើសុំមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើជើងសារគយ</li> <li>• លិខិតថ្កោលទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ចដែលបញ្ជាក់ថាពុំធ្លាប់មានទោស</li> <li>• វិញ្ញាបនប័ត្រចុះបញ្ជីអាករលើតម្លៃបន្ថែម</li> <li>• ឯកសារ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងអនុលោមភាព</li> </ul> <p><b>លក្ខខណ្ឌសម្រាប់ការ ទទួលបានអាជ្ញាប័ណ្ណសម្រាប់កណ្តាគារគយមានដែន</b></p>



	<p><b>កំណត់:</b></p> <ul style="list-style-type: none"> <li>• មានលិខិតថ្កោលទោសដែលចេញដោយស្ថាប័នមានសមត្ថកិច្ច</li> <li>• មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្តល់នូវទឹកនៃឯកសារបរិក្ខារឧបករណ៍បុគ្គលិក និងសេវាកម្មចាំបាច់នានាសម្រាប់កិច្ចដំណើរការកណ្តាលគោលដៅមានដែនកំណត់</li> <li>• មានប្រវត្តិអនុលោមភាពលើកាតព្វកិច្ចសារពើពន្ធស្អាតស្អំ</li> <li>• រដ្ឋបាលគយពិនិត្យឃើញថាសំណើនេះមានប្រសិទ្ធភាពសេដ្ឋកិច្ច</li> <li>• ទីតាំងកណ្តាលគោលដៅដែលស្នើសុំស្ថិតនៅចម្ងាយសមស្របមួយពីផ្លូវគមនាគមន៍សំខាន់ៗ និងពីការិយាល័យគយមានទីធ្លាសមល្មមសម្រាប់ធ្វើសន្និធិទំនិញប្រកបដោយសុវត្ថិភាព</li> <li>• រដ្ឋបាលគយអាចគ្រប់គ្រង និងផ្តល់សេវាកម្មបានក្នុងកណ្តាលគោលដៅនេះ</li> </ul>
<p><b>យោបល់</b></p>	

### ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងដើមកំណើតទំនិញ

<b>ឈ្មោះសេវា</b>	ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងដើមកំណើតទំនិញ
<b>ក្រសួង/ស្ថាប័នផ្តល់សេវា</b>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</p> <ul style="list-style-type: none"> <li>• លេខ ៦-៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ កម្ពុជា</li> </ul> <p>អង្គភាពទំនាក់ទំនងសាធារណៈ</p> <ul style="list-style-type: none"> <li>• ទូរស័ព្ទ (៨៥៥ ២៣) ៧២២ ៧៦៧</li> <li>• ទូរសារ (៨៥៥ ២៣) ៧២២ ៧៦៨</li> <li>• អ៊ីម៉ែល info-pru-@customs.gov.kh</li> <li>• គេហទំព័រ www.customs.gov.kh</li> </ul> <p>នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ និងអង្គភាពផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយតាមរូបភាពវិមជ្ឈការ</p>
<b>គោលបំណងនៃការផ្តល់សេវា</b>	<ul style="list-style-type: none"> <li>• គ្រប់គ្រង កសាង និងតាមដានពិនិត្យការអនុវត្តបទបញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធនឹងតារាងពន្ធគយ ការកំណត់តម្លៃគិតពន្ធគយ ឬអាករលើទំនិញនាំចេញនាំចូលការវិវត្តនៃការកំណត់ទំនិញឱ្យបានទាន់ពេលវេលា និងស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ និងពាណិជ្ជកម្មអន្តរជាតិ</li> <li>• ចូលរួមបង្ការ និងបង្ក្រាបអំពើល្មើសគយ និងអំពើរត់ពន្ធ</li> </ul>
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីគយដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</li> <li>• អនុក្រឹត្យលេខ ២០៩ អនក្រ/បក ស្តីពីការដាក់ឱ្យប្រើប្រាស់ទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់</li> <li>• ប្រកាសលេខ ១២៦៣ សហវ/ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានផែនការបច្ចេកទេស និងកិច្ចការអន្តរជាតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</li> <li>• ប្រកាសលេខ ៣៨៧ សហវ/គរ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល</li> <li>• សេចក្តីណែនាំបន្ថែមលេខ ៦៦៨ គរ ស្តីពីការកែសម្រួលបែបបទគ្រប់គ្រងការបញ្ជាក់បង្កាន់ដៃពន្ធនាំចូលរថយន្តគ្រប់ប្រភេទ</li> <li>• សេចក្តីណែនាំបន្ថែមលេខ ៧៩៣ គរ ស្តីពីបែបបទគ្រប់គ្រងការបញ្ជាក់បង្កាន់ដៃពន្ធនាំចូលទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ</li> <li>• លិខិតលេខ ២៨៦ អគរ ស្តីពីការកែសម្រួល និងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួលបន្ថែមទៀតដល់និយោគីនិងធុរជនពាក់ព័ន្ធ</li> </ul>
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ប្រវត្តបុគ្គល និងនីតិបុគ្គល
<b>ស្តង់ដារសេវា</b>	<p><b>ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ:</b></p> <ul style="list-style-type: none"> <li>• មានរយៈពេលយ៉ាងយូរដុំផុតក្នុងរង្វង់ ១ ទៅ ២ ថ្ងៃធ្វើការក្នុងករណីឯកសារស្នើសុំនាំចេញ ឬនាំចូលមានភាពប្រក្រតី និងគ្រប់គ្រាន់។</li> </ul>

	<p><b>ការបញ្ជាក់បង្កាន់ដៃពន្ធយានយន្ត:</b></p> <ul style="list-style-type: none"> <li>• មានរយៈពេល ១ ទៅ ២ ថ្ងៃធ្វើការ</li> <li>• តម្លៃសេវា គ្មាន</li> </ul>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<p><b>ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ:</b></p> <ul style="list-style-type: none"> <li>• លិខិតស្នើសុំពីសាមីខ្លួន សាមីក្រុមហ៊ុន ឬស្ថាប័នដែលមានតម្រូវការសេវា</li> <li>• ឯកសារពាក់ព័ន្ធនឹងទំនិញ (វិក្កយបត្រទំនិញបញ្ជីវេចខ្ចប់ឯកសារដឹកជញ្ជូន លិខិតបញ្ជាទិញ ឯកសារផ្ទេរប្រាក់តាមធនាគារ វិញ្ញាបនបត្រដើមកំណើត វិញ្ញាបនបត្រធានារ៉ាប់រង។ល។)</li> <li>• វិញ្ញាបនបត្រ អាករលើតម្លៃបន្ថែម និងប័ណ្ណប៉ាតង់ (សម្រាប់សហគ្រាសឯកជន)</li> <li>• លិខិតផ្ទេរសិទ្ធិទៅបុគ្គលមាននីតិសម្បទា (ក្នុងករណីដែលម្ចាស់ក្រុមហ៊ុនមិនបានមកផ្ទាល់)</li> <li>• អាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធផ្សេងទៀត (ក្នុងករណីមានការតម្រូវតាមបទប្បញ្ញត្តិច្បាប់នានា)</li> </ul>
<p><b>យោបល់</b></p>	<p>រាល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលមាននីតិសម្បទាទទួលបានសេវាត្រូវត្រៀមប្រគល់ឯកសារភស្តុតាងនានាពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការ នាំចេញ-នាំចូលរបស់ខ្លួនព្រមទាំងពន្យល់ដល់មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចក្នុងករណីមានការតម្រូវ។</p>

**ព័ត៌មានស្តីពីពាណិជ្ជកម្មសេរីអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីជាមួយប្រទេស ដែលគូពាណិជ្ជកម្មសម្រាប់ពាណិជ្ជកម្មទំនិញ**

<p><b>ឈ្មោះសេវា</b></p>	<p>ព័ត៌មានស្តីពីពាណិជ្ជកម្មសេរីអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីជាមួយប្រទេសដែលគូពាណិជ្ជកម្មទំនិញ</p>
<p><b>ក្រសួង/ស្ថាប័នផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> <li>• ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>• ព្រះរាជាណាចក្រកម្ពុជា</li> <li>• ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៦៦៤</li> <li>• ទូរសារ ៖ (៨៥៥-២៣) ៤៧៧ ៧៨៩</li> </ul> <p>អគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន ការិយាល័យតំបន់ពាណិជ្ជកម្មសេរី</p> <ul style="list-style-type: none"> <li>• ទូរស័ព្ទ (៨៥៥ ២៣) ៧២៤ ៣៧៥/៧២៤ ៣៧៤</li> <li>• ទូរសារ (៨៥៥ ២៣) ៧២៤ ៣៧៤</li> <li>• អ៊ីម៉ែល : Kongrathasnech@yahoo.com Thithary_th@yahoo.com rithymonyuy@gmail.com</li> </ul>
<p><b>គោលបំណងនៃការផ្តល់សេវា</b></p>	<p>ផ្តល់សមាសភាពនៃព័ត៌មានពីពាណិជ្ជកម្មទំនិញនៅក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីជាមួយដែលគូពាណិជ្ជកម្មក្នុងគោលបំណងនៃនីហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម:</p> <ul style="list-style-type: none"> <li>• ការស្វែងរកទីផ្សារ (Market Access)</li> <li>• តារាងនាមវលី (Tariff Nomenclature)</li> <li>• តារាងពន្ធចងរបស់កម្ពុជាក្រោមអង្គការពាណិជ្ជកម្មពិភពលោក</li> <li>• តារាងពន្ធប្រជាជាតិអនុគ្រោះបំផុត (MFN Rate)</li> <li>• អត្រាពន្ធអនុគ្រោះ (Preferential Rate)</li> <li>• កម្មវិធីកាត់បន្ថយនិងលុបពន្ធនាំចូលក្រោមកិច្ចព្រមព្រៀមតំបន់ពាណិជ្ជកម្មសេរីនានា</li> <li>• វិធានដើមកំណើតទំនិញ (Rules of Origin)</li> <li>• វិធានការមិនមែនពន្ធ (Non Tariff Measures)</li> <li>• របាំងមិនមែនពន្ធ (Non Tariff Barriers)</li> <li>• ប្រព័ន្ធសមាហរណកម្មអាស៊ាន សម្រាប់ការអនុគ្រោះ</li> <li>• យន្តការដោះស្រាយវិវាទលើពាណិជ្ជកម្មទំនិញ</li> </ul>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញជាមួយដែលគូពាណិជ្ជកម្មដែលកម្ពុជាជាភាគី</li> <li>• អនុក្រឹត្យលេខ២៥៨.អនប្រ.បក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនីហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម</li> <li>• អនុក្រឹត្យលេខ២៥៧.អនប្រ.បក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសម្រាប់វិធានការមិនមែនពន្ធ</li> </ul>

<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ស្ថាប័នរដ្ឋវិទ្យាស្ថានស្រាវជ្រាវវិស័យឯកជន និងស្ថាប័នផ្សេងៗទៀតដែលមានតម្រូវការ
<b>ស្តង់ដារសេវា</b>	រាល់ថ្ងៃការងារ( ៨ ម៉ោង x ៥ ថ្ងៃ ) លើកលែងចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាក
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>• លិខិតផ្លូវការពីស្ថាប័នទទួលបន្ទុក</li> <li>• ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងតម្រូវការសេវា</li> </ul>
<b>យោបល់</b>	<p>នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និង អាស៊ាននៃអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទាំងអស់ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន- ចិន (ACFTA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន - កូរ៉េ (AKFTA) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយអាស៊ាន - ជប៉ុន (AJCEP) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - ណូវែលហ្សេឡង់ (AANZFTA) និង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន - ឥណ្ឌា (AIFTA) ។</p> <p>ព័ត៌មានខាងលើមិនត្រឹមតែផ្តោតទៅលើពាណិជ្ជកម្មទំនិញ ដែលគ្របដណ្តប់អត្រាពន្ធ MFN កម្មវិធីកាត់បន្ថយ/លុបពន្ធនាំចូលវិធានដើមកំណើតទំនិញវិធានដោយឡែកសម្រាប់ផលិតផល នីតិវិធីប្រតិបត្តិវិញ្ញាបនបត្រ យន្តការដោះស្រាយវិវាទតែប៉ុណ្ណោះទេ តែអាចផ្តល់ព័ត៌មានស្តីពីវិធានមិនមែនពន្ធរបាំងមិនមែនពន្ធ អត្រាពន្ធ កូតា និងការសម្រួលពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវា និងកិច្ចព្រមព្រៀងវិនិយោគ ក៏អាចរកបានដែរ។ យើងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយវិស័យឯកជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ ដើម្បីទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីទាំងនោះ។</p>

**លិខិតអនុញ្ញាតគយនាំចេញ នាំចូល**

<p><b>ឈ្មោះសេវា</b></p>	<p>លិខិតអនុញ្ញាតគយនាំចេញ នាំចូល</p>
<p><b>ក្រសួង/ស្ថាប័ន ផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា</p> <ul style="list-style-type: none"> <li>• លេខ ៦-៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា</li> <li>• អង្គភាពទំនាក់ទំនងសាធារណៈ</li> <li>• ទូរស័ព្ទ ៖ ( ៨៥៥-២៣ ) ៧២២ ៧៦៧</li> <li>• ទូរសារ ៖ ( ៨៥៥-២៣ ) ៧២២ ៧៦៨</li> <li>• អ៊ីម៉ែល៖Info-pru@customs.gov.kh</li> <li>• គេហទំព័រ ៖ www.customs.gov.kh</li> </ul> <p>-នាយកដ្ឋានរបបគយ ( ទំនិញហាមឃាត់ ទំនិញជាប់កម្រិតកំណត់ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានា និងតាមទិសដៅ ដែលបានកំណត់ )</p> <p>-នាយកដ្ឋានរដ្ឋាករ( ផលិតផលគេលសិលា ថាមពល និងទំនិញតាមរបបអគារលក់ទំនិញរួចពន្ធ )</p> <p>-ការិយាល័យ និងសាខាគយនិងរដ្ឋាករខេត្តរាជធានីមានសមត្ថកិច្ច</p>
<p><b>គោលបំណង នៃ ការផ្តល់សេវា</b></p>	<ul style="list-style-type: none"> <li>• ជាកិច្ចសម្រួលរបស់រដ្ឋបាលគយដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ</li> <li>• តាមដានត្រួតពិនិត្យសកម្មភាពនាំចេញនាំចូលទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់សកម្មភាពនាំចូលទំនិញរបស់ក្រុមហ៊ុនវិនិយោគ ឯកជនក្នុងក្របខណ្ឌច្បាប់វិនិយោគព្រមទាំងសកម្មភាពនាំចេញនាំចូលទំនិញរបស់ស្ថាប័ន ស្ថានទូត អង្គការ និងរូបវន្តបុគ្គលផ្សេងៗតាមការអនុគ្រោះ នានា និងតាមទិសដៅដែលបានកំណត់</li> <li>• គ្រប់គ្រងលើការនាំចូលសន្និធិ និងចរាចរផលិតផលគេលសិលា ថាមពល និងទំនិញតាមរបបលក់ទំនិញរួចពន្ធ</li> </ul>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីគយដែលត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០០៧</li> <li>• សភាចរណ៍នាំលេខ ០៧ សណន ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១០របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការគ្រប់គ្រងអាជីវកម្មចែកចាយផលិតផលគេលសិលា</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</li> <li>• អនុក្រឹត្យលេខ ២០៩ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់ទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៧</li> <li>• សភាចរណ៍នាំលេខ ០០៨ សហវ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីនីតិវិធីគ្រប់គ្រង និង ត្រួតពិនិត្យការដឹកជញ្ជូន ចរាចរសន្និធិ និងការកាន់រក្សាផលិតផលគេលសិលា</li> <li>• ប្រកាសលេខ ១៥៦១ សហវ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានរបបគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨</li> <li>• ប្រកាសលេខ ២៥៤ សហវ.ប្រក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់</li> </ul>

	<p>ការិយាល័យនៃនាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានរដ្ឋាករកម្ពុជា ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១០</p> <ul style="list-style-type: none"> <li>ប្រកាសលេខ ១០៥ សហវ.ប្រក ស្តីពីការគ្រប់គ្រងទំនិញ ដែលត្រូវបានលើកលែងពន្ធ អាករ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០០៨</li> <li>ប្រកាសលេខ ៩២៨ សហវ. ប្រក ស្តីពីការនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក ចុះថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០០៨</li> <li>សារាចរណែនាំលេខ ០០៤ សហវ ស្តីពីវិធានការលើការគ្រប់គ្រងការនាំចូលសន្និធិ និងចរាចរផលិតផលតេលសិលា ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០០០</li> <li>សារាចរណែនាំលេខ ០០៥ សហវ ស្តីពីការកែសម្រួលរបបទម្រង់គ្រប់គ្រងការនាំចូលទំនិញតាមរបបអាគារលក់ទំនិញរួចពន្ធ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ ២០០០</li> <li>សេចក្តីជូនដំណឹង ស្តីពីការកំណត់របបលក់ជូនតាមអាគារលក់ទំនិញរួចពន្ធ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០០១</li> <li>លិខិតលេខ ២៨៦ អគរ ស្តីពីការកែសម្រួល និងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួលបន្ថែមទៀតដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១០</li> </ul>
<p><b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b></p>	<p>ប្រវត្តបុគ្គល និង នីតិបុគ្គល</p>
<p><b>ស្តង់ដារសេវា</b></p>	<ul style="list-style-type: none"> <li>មានរយៈពេលយ៉ាងយូរបំផុតក្នុងរង្វង់ ១ ទៅ ២ថ្ងៃធ្វើការក្នុងករណីឯកសារស្នើសុំនាំចេញ ឬនាំចូលមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់ និង</li> <li>មានរយៈពេលលើសពីនេះ ក្នុងករណីឯកសារស្នើសុំមិនមានភាពត្រឹមត្រូវមិនគ្រប់គ្រាន់ ដែលត្រូវការរយៈពេលក្នុងការស្រាវជ្រាវ និងពិនិត្យបញ្ជាក់បន្ថែម។</li> </ul> <p>មន្ត្រីគយត្រូវចុះអាទិសង្កេតលើពាក្យសុំពីភាពសុំមិនត្រឹមត្រូវ ឬគ្រប់គ្រាន់ទាំងឡាយដែលមាន ដោយមិនបង្កើនបង្កង់ដោយបញ្ជាក់ការបរិច្ឆេទច្បាស់លាស់</p> <ul style="list-style-type: none"> <li>តម្លៃសេវា:គ្មាន</li> </ul>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<ul style="list-style-type: none"> <li>លិខិតស្នើសុំពីស្ថាប័ន ស្ថានទូត អង្គការ ក្រុមហ៊ុន ឬសាមីខ្លួន ដែលមានតម្រូវការសេវា</li> <li>លិខិតពាក់ព័ន្ធនឹងទំនិញ (វិក្កិយប័ត្រទំនិញ បញ្ជីវេចខ្ចប់ឯកសារដឹកជញ្ជូន )</li> <li>លិខិតផ្ទេរសិទ្ធិ ជូនបុគ្គលមាននីតិសម្បទា</li> <li>អាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងទៀត (ក្នុងករណីចាំបាច់)</li> </ul>
<p><b>យោបល់</b></p>	<p>ដើម្បីកាត់បន្ថយរយៈពេលទទួលបានលិខិតអនុញ្ញាតគយ និងបង្កើនបរិយាកាសយោគយល់គ្នា ឱ្យកាន់តែល្អប្រសើរ អតិថិជនដែលមានតម្រូវការសេវាកូរខិតខំពង្រឹងសមត្ថភាពយល់ដឹងច្បាប់ បទបញ្ញត្តិពាក់ព័ន្ធ និងចំណេះដឹងអំពីទំនិញរបស់ខ្លួន ឱ្យបានខ្ពស់។ រាល់ច្បាប់ បទបញ្ញត្តិគយជាធរមាននានា ត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ <a href="http://www.customs.gov.kh">www.customs.gov.kh</a> រួមទាំង ការចម្លងជូនទៅតំណាងផ្នែកឯកជនផងដែរជាពិសេស សភាពាណិជ្ជកម្មនិង GMAC ។</p>

**ការត្រួតពិនិត្យបែបបទបញ្ជាទំនិញពិសេស**

<p><b>ឈ្មោះសេវា</b></p>	<p>ការត្រួតពិនិត្យបែបបទបញ្ជាទំនិញពិសេស</p>
<p><b>ក្រសួង/ស្ថាប័នផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា</p> <ul style="list-style-type: none"> <li>• លេខ ៦-៧ មហាវិថីព្រះនរោត្តមរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា</li> <li>អង្គភាពទំនាក់ទំនងសាធារណៈ</li> <li>• ទូរស័ព្ទ: ( ៨៥៥ ២៣ ) ៧២២ ៧៦៧</li> <li>• ទូរសារ ៖ ( ៨៥៥-២៣ ) ៧២២ ៧៦៨</li> <li>• អ៊ីម៉ែល៖ info-pru@customs.gov.kh</li> <li>• គេហទំព័រ៖ <a href="http://www.customs.gov.kh">www.customs.gov.kh</a></li> </ul> <p>-នាយកដ្ឋានរដ្ឋាករ ផលិតផលគេលសិលា ថាមពលនិងអគ្គនាយកដ្ឋានទំនិញរួចពន្ធ -បណ្តាការិយាល័យគយនិងរដ្ឋាករក្រោមឱវាទនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ -បណ្តាការិយាល័យត្រួតពិនិត្យគយក្រោមឱវាទអង្គភាពគយនិងរដ្ឋាករត្រួតពិនិត្យបែបបទមូលដ្ឋាន ( សាខាគយនិងរដ្ឋាករនាំចេញប្រៃសណីយ៍ ផែស្តុកអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែក្រុងព្រះសីហនុ កំពង់ផែភ្នំពេញ ) -បណ្តាការិយាល័យត្រួតពិនិត្យគយក្រោមឱវាទសាខាគយនិងរដ្ឋាកររាជធានីខេត្ត</p>
<p><b>គោលបំណងនៃការផ្តល់សេវា</b></p>	<p>ទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយក្រោមទាំងច្បាប់និងបទបញ្ញត្តិផ្សេងទៀត ដែលពាក់ព័ន្ធនឹងការនាំចេញ-នាំចូលការធ្វើចរាចរ និងការធ្វើសន្និធិទំនិញ</p>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីគយដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</li> <li>• អនុក្រឹត្យលេខ ២០៩ អនក្រ.បក ស្តីពីការដាក់អោយប្រើប្រាស់ទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៧</li> <li>• ប្រកាសលេខ ២៥៤ សហវ.ប្រក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១០</li> <li>• ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាន នៃ អគរ</li> <li>• ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិបត្តិគយ</li> <li>• ប្រកាសលេខ ១០៧ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ</li> <li>• លិខិតលេខ ២៨៦ អគរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលនិងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយដើម្បីបង្កការងាយស្រួលបន្ថែមទៀតដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ</li> </ul>



<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	រូបវន្តបុគ្គល និងនីតិបុគ្គល
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>• មានរយៈពេលមិនយឺតជាង ១ថ្ងៃធ្វើការក្នុងករណីដែលទំនិញនិងឯកសារពាក់ព័ន្ធមានលក្ខណៈត្រឹមត្រូវនិងគ្រប់គ្រាន់</li> <li>• តម្លៃបែបបទគយ៖             <ul style="list-style-type: none"> <li>- ៦០០០០រៀល សម្រាប់ទំនិញ ១កុងតឺន័រ២០ហ្វីតឡើងទៅ ដែលមានម្ចាស់តែមួយ និងផលិតផលគេលសិលា១ប្រតិវេទន៍គយ</li> <li>- ៤០០០០រៀលសម្រាប់ទំនិញមិនផ្ទុកក្នុងកុងតឺន័រឬកុងតឺន័រតូចជាង២០ហ្វីតឬមិនបានរៀបរាប់ខាងលើ</li> </ul> </li> <li>• កម្រៃប្រតិវេទន៍៖ ១៥០០០រៀលក្នុងមួយប្រតិវេទន៍</li> </ul>
<b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b>	<ul style="list-style-type: none"> <li>• ឯកសាររដ្ឋបាលតែមួយ (SAD) ឬហៅថាប្រតិវេទន៍គយ</li> <li>• ឯកសារពាក់ព័ន្ធនឹងទំនិញ(វិក្កិយប័ត្រទំនិញ បញ្ជីវេចខ្ចប់ឯកសារដឹកជញ្ជូន)</li> <li>• ប័ណ្ណប៉ាតង់និងវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមសម្រាប់សហគ្រាសឯកជន</li> <li>• លិខិតអនុញ្ញាតគយ(ចំពោះទំនិញហាមឃាត់ ទំនិញជាប់កម្រិតកំណត់ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានា និងតាមទិសដៅដែលបានកំណត់</li> <li>• លិខិតផ្ទេរសិទ្ធិទៅបុគ្គលមាននីតិសម្បទា</li> <li>• កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (ចំពោះការិយាល័យគយ និងរដ្ឋាករនាំចេញ)</li> <li>• និវេទន៍ប័ណ្ណ អាជ្ញាប័ណ្ណ វិញ្ញាបនបត្រដើមកំណើតវិញ្ញាបនបត្រធានារ៉ាប់រង និងឯកសារពាក់ព័ន្ធផ្សេងទៀត( ក្នុងករណីចាំបាច់ )</li> </ul>
<b>យោបល់</b>	<ul style="list-style-type: none"> <li>• ការយល់ដឹងពីច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការនាំចូល នាំចេញទំនិញមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពអសកម្មនានាក្នុងការបំពេញបែបបទបញ្ជាទំនិញពីគយ និងឈានទៅបង្កើនបរិយាកាសយោគយល់គ្នាល្អរវាងអ្នកទទួលសេវា និងមន្ត្រីគយនិងរដ្ឋាករ</li> <li>• រាល់ច្បាប់និងបទប្បញ្ញត្តិគយ ជាធរមាននានា ត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ <a href="http://www.customs.gov.kh">www.customs.gov.kh</a> រួមទាំងការចម្លងជូនទៅតំណាងផ្នែកឯកជនផងដែរជាពិសេសសភាពាណិជ្ជកម្ម និង GMAC</li> <li>• ដើម្បីចៀសវាងភាពយឺតយ៉ាវនៃការបំពេញបែបបទបញ្ជាទំនិញពីគយអ្នកទទួលសេវាត្រូវប្រគល់ជូនមន្ត្រីគយនូវឯកសារដែលត្រូវការឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់។</li> </ul>

**ទំនាក់ទំនងសាធារណៈ និងសេវាកម្មផ្សេងៗទៀតពាក់ព័ន្ធនឹងគយ**

<b>ឈ្មោះសេវា</b>	ទំនាក់ទំនងសាធារណៈ និងសេវាកម្មផ្សេងៗទៀតពាក់ព័ន្ធនឹងគយ
<b>ក្រសួង/ស្ថាប័ន ផ្តល់សេវា</b>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</p> <ul style="list-style-type: none"> <li>លេខ ៦-៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា</li> <li>អង្គភាពទំនាក់ទំនងសាធារណៈ</li> <li>ទូរស័ព្ទ: ( ៨៥៥-២៣ ) ៧២២ ៧៦៧</li> <li>ទូរសារ: ( ៨៥៥-២៣ ) ៧២២ ៧៦៨</li> <li>អ៊ីម៉ែល: infor-pru@customs.gov.kh</li> <li>គេហទំព័រ: www.customs.gov.kh</li> </ul>
<b>គោលបំណង នៃ ការផ្តល់សេវា</b>	<ul style="list-style-type: none"> <li>ទទួលរាល់សំណូមពរ ឬការតវ៉ានានារបស់ផ្នែកឯកជន ជាពិសេសអ្នកនាំចេញ-នាំចូលមកសម្របសម្រួល និងដោះស្រាយតាមបទបញ្ញត្តិច្បាប់ជាធរមានឈានទៅលើកិច្ចសន្យាសីលធម៌ សារពើពន្ធ និងការសម្រួលពាណិជ្ជកម្ម ឱ្យបានជាអតិបរមាជាពិសេសតម្រូវការនៃការយល់ដឹងពីបទបញ្ញត្តិជាធរមានការជម្រុញកម្រិតអនុលោមតាមច្បាប់ និងការធ្វើសាមញ្ញកម្មនីតិវិធីគយឈានទៅកាត់បន្ថយការចំណាយ និងការយឺតយ៉ាវនានាក្នុងការបំពេញបែបបទគយ</li> <li>ផ្តល់ព័ត៌មានដល់សាធារណជនអំពីការវិវត្តនានានៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</li> </ul>
<b>មូលដ្ឋានគតិយុត្ត</b>	<ul style="list-style-type: none"> <li>ច្បាប់ស្តីពីគយដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៧</li> <li>អនុក្រឹត្យលេខ ៤៨៨ អនក្រ/បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> <li>សេចក្តីសម្រេចលេខ ១៤១២ អគរ ស្តីពីការបង្កើតអង្គការទំនាក់ទំនងសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា</li> </ul>
<b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b>	ប្រវត្តបុគ្គល និងនីតិបុគ្គល
<b>ស្តង់ដារសេវា</b>	<ul style="list-style-type: none"> <li>អាចទំនាក់ទំនងដោយផ្ទាល់តាមអាស័យដ្ឋាន និងមធ្យោបាយខាងលើ</li> <li>មិនទាន់មានការកំណត់ប្រមូលកម្រៃ</li> </ul>
<b>តម្រូវការឯកសារ ដើម្បីទទួលបានសេវា</b>	ឯកសារពាក់ព័ន្ធដែលមាន
<b>យោបល់</b>	គួរឲ្យមានសេវាផ្តល់ព័ត៌មានទូទៅ និងសេវាផ្តល់ព័ត៌មានជំនាញដោយឡែកពីគ្នា

**វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ**

<p><b>ឈ្មោះសេវា</b></p>	<p>វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ</p>
<p><b>ក្រសួង/ស្ថាប័នផ្តល់សេវា</b></p>	<p>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</p> <ul style="list-style-type: none"> <li>• ផ្លូវលេខ១៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ</li> <li>• ព្រះរាជាណាចក្រកម្ពុជា</li> <li>• ទូរស័ព្ទ ៖ ( ៨៥៥-២៣ ) ៤២៧ ៩៣៥</li> <li>• ទូរសារ ៖ ( ៨៥៥-២៣ ) ៤២៧ ៩០១</li> <li>• គេហទំព័រ ៖ <a href="http://www.mef.gov.kh">www.mef.gov.kh</a> / <a href="http://fid.mef.gov.kh">http://fid.mef.gov.kh</a></li> </ul> <p>អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រតិភោគដោយអនុប្បទាន</p>
<p><b>គោលបំណងនៃការផ្តល់សេវា</b></p>	<p>ផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ</p>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០០៧ ផ្នែកទី២ ស្តីពីបទប្បញ្ញត្តិនៃពន្ធដារមាត្រា៥</li> <li>• អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</li> <li>• ប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ</li> <li>• ប្រកាសលេខ ១៤២ សហវ.ឧហចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ</li> <li>• សារាចរណែនាំអនុវត្តប្រកាសលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៧ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ</li> <li>• យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០</li> </ul>
<p><b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b></p>	<p>ជនជាតិខ្មែរ, ជនបរទេស (រូបវន្តបុគ្គល និង នីតិបុគ្គល)</p>
<p><b>ស្តង់ដារសេវា</b></p>	<ul style="list-style-type: none"> <li>• តម្លៃវិញ្ញាបនបត្រ ២០០,០០០រៀល</li> <li>• តម្លៃអាជ្ញាបណ្ណ ៥០០,០០០រៀល</li> </ul>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<p><b>១. សម្រាប់វិញ្ញាបនបត្រវិជ្ជាជីវៈ (រូបវន្តបុគ្គល)</b></p> <ul style="list-style-type: none"> <li>• រូបថត ៤x៦ របស់អ្នកសុំវិញ្ញាបនបត្រចំនួន ៤សន្លឹក</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយក្រសួងយុត្តិធម៌</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយប្រទេសដើម (ជនបរទេស)</li> <li>• លិខិតបញ្ជាក់លើក្រមវិជ្ជាជីវៈ និងការគ្រប់គ្រងចេញដោយក្រុមហ៊ុនដែលខ្លួនកំពុងប្រកបសេវាកម្ម</li> </ul>

	<ul style="list-style-type: none"> <li>• ថតចម្លងសញ្ញាប័ត្រ និងវិញ្ញាបនបត្រពាក់ព័ន្ធ ដោយមានថ្លៃនិត្យានុកូលកម្មនៅសាលារាជធានី ខេត្ត</li> <li>• លិខិតបញ្ជាក់ពីបទពិសោធន៍ការងាររយៈពេល ៦ខែ ពាក់ព័ន្ធវិញ្ញាបនបត្រដែលសម្រេចបានស្មើស្ម័គ្រ</li> <li>• បានបង់ថ្លៃវិញ្ញាបនបត្រដូចមានចែងក្នុងសៀវភៅបន្ទុក</li> </ul> <p><b>២. សម្រាប់អ្នកកាន់អាជ្ញាបណ្ណ (នីតិបុគ្គល)</b></p> <ul style="list-style-type: none"> <li>• រូបថត ៤x៦ របស់អ្នកសុំវិញ្ញាបនបត្រចំនួន ៤សន្លឹក</li> <li>• លក្ខន្តិកៈចុះបញ្ជីរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម</li> <li>• របាយការណ៍លម្អិតលើសេវាកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំកន្លងមក (ចំពោះក្រុមហ៊ុនដែលកំពុងធ្វើសេវាកម្ម)</li> <li>• តារាងបច្ចុប្បន្នភាពតម្លៃដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្តទៅតាមទីផ្សារ (ចំពោះក្រុមហ៊ុនកំពុងធ្វើសេវាកម្ម)</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយក្រសួងយុត្តិធម៌</li> <li>• លិខិតថ្កោលទោសរបស់អ្នកដាក់ពាក្យស្នើសុំដែលចេញដោយប្រទេសដើម (ជនបរទេស)</li> <li>• វិញ្ញាបនបត្រវិជ្ជាជីវៈថតចម្លងរបស់អ្នកឈរឈ្មោះឲ្យក្រុមហ៊ុន</li> <li>• សេចក្តីបកប្រែសញ្ញាប័ត្រចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមដែលបញ្ជាក់ថាបានធ្វើសកម្មភាពស្របច្បាប់</li> <li>• តារាងបច្ចុប្បន្នភាពតម្លៃសេវាកម្មដើម្បីដឹងសារដែលក្រុមហ៊ុនយកពីអតិថិជន</li> <li>• បានបង់ថ្លៃអាជ្ញាបណ្ណដូចមានចែងក្នុងសៀវភៅបន្ទុក</li> </ul>
<b>យោបល់</b>	<p>ក្នុងការផ្តល់សេវានេះ ក្រុមហ៊ុនត្រូវមកសុំអាជ្ញាបណ្ណនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្ម។</p>

**ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន**

ឈ្មោះសេវា	ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន
<p><b>ក្រសួង/ស្ថាប័ន</b> <b>ផ្តល់សេវា</b></p>	<p><b>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ</b></p> <p><b>១. អគ្គនាយកដ្ឋានពន្ធដារ</b></p> <p>ឡូត៍លេខ ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងមហាវិថីម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៨៦ ៧០៨</p> <p>សារអេឡិចត្រូនិក ៖ <a href="mailto:gdt@tax.gov.kh">gdt@tax.gov.kh</a></p> <p><b>២. ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃនាយកដ្ឋានសេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ</b></p> <p>ឡូត៍លេខ ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងមហាវិថីម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៨៥ ៧៩១</p> <p>សារអេឡិចត្រូនិក ៖ <a href="mailto:dtsta@tax.gov.kh">dtsta@tax.gov.kh</a></p> <p><b>៣. ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ</b></p> <p>ឡូត៍លេខ ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងមហាវិថីម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៨៦ ៧១១</p> <p>សារអេឡិចត្រូនិក ៖ <a href="mailto:dltsta@tax.gov.kh">dltsta@tax.gov.kh</a></p> <p><b>៤. ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខណ្ឌទាំង៩នៅរាជធានីភ្នំពេញ</b></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌឫស្សីកែវ ដីឡូត៍លេខ ១០២ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សារអេឡិចត្រូនិក ៖ <a href="mailto:russeykeo@tax.gov.kh">russeykeo@tax.gov.kh</a></li> <li>• សាខាពន្ធដារខណ្ឌដូនពេញ ផ្ទះលេខ១៦៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៧២៥ ៦៧៣ សារអេឡិចត្រូនិក ៖ <a href="mailto:daunpehn@tax.gov.kh">daunpehn@tax.gov.kh</a></li> <li>• សាខាពន្ធដារខណ្ឌ៧មករា ដីឡូត៍លេខ០៥ ផ្លូវលេខ១៥០ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៨៦០ ៦៦០ សារអេឡិចត្រូនិក ៖ <a href="mailto:7makara@tax.gov.kh">7makara@tax.gov.kh</a></li> <li>• សាខាពន្ធដារខណ្ឌមានជ័យ អាគារលេខ ៣៤០ ផ្លូវ៣៦១ កែងផ្លូវ៦៤២ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ</li> </ul>

	<p>សារអេឡិចត្រូនិក ៖ <a href="mailto:meanchey@tax.gov.kh">meanchey@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌចំការមន អាគារលេខ២៨ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ២១១ ៩៧៦</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:chamkarmorn@tax.gov.kh">chamkarmorn@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌទួលគោក ផ្ទះលេខ២៤ ផ្លូវលេខ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៨០ ៨៨៩</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:tuolkork@tax.gov.kh">tuolkork@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌដង្កោ ផ្ទះលេខ២៩៣ ផ្លូវលេខ២១៧ ភូមិមីល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:dangkor@tax.gov.kh">dangkor@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌសែនសុខ អាគារលេខ៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ២៣១ ៥៦០</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:sensok@tax.gov.kh">sensok@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• សាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ផ្ទះលេខ២៣៤៦ ផ្លូវលេខ២០០៧ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:porsenchey@tax.gov.kh">porsenchey@tax.gov.kh</a></p> <p><b>៥. ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខេត្តទាំង២៤</b></p> <ul style="list-style-type: none"> <li>• <b><u>សាខាពន្ធដារខេត្តកណ្តាល</u></b> ផ្ទះលេខ១០៣ ផ្លូវលេខ១០៨ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៩៨៣ ៤២៣</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:kandal@tax.gov.kh">kandal@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• <b><u>សាខាពន្ធដារខេត្តកំពង់ចាម</u></b> ផ្ទះលេខ៥ ភូមិ១៥ ផ្លូវខេមរភូមិន្ទ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទូរស័ព្ទលេខ ៖ (៨៥៥) ៤២ ៣៩១ ៥៣៩</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:kampongcham@tax.gov.kh">kampongcham@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• <b><u>សាខាពន្ធដារខេត្តបាត់ដំបង</u></b> ភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ទូរស័ព្ទលេខ ៖ (៨៥៥) ៥៣ ៩៥៣ ៩៦៣</li> </ul> <p>សារអេឡិចត្រូនិក ៖ <a href="mailto:battambang@tax.gov.kh">battambang@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• <b><u>សាខាពន្ធដារខេត្តព្រៃវែង</u></b></li> </ul>
--	--

	<p>ផ្ទះលេខ១០៣ ផ្លូវលេខ១០៨ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សារអេឡិចត្រូនិក ៖ <a href="mailto:preyveng@tax.gov.kh">preyveng@tax.gov.kh</a></p> <ul style="list-style-type: none"> <li>• <b><u>សាខាពន្ធដារខេត្តសៀមរាប</u></b> ផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប ទូរស័ព្ទលេខ ៖ (៨៥៥) ៦៣ ៩៦៤ ៦៦៥ សារអេឡិចត្រូនិក ៖ <a href="mailto:siamreap@tax.gov.kh">siamreap@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តកំពង់ធំ</u></b> ផ្លូវជាតិលេខ៦ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៩៨៣ ៤២៣ សារអេឡិចត្រូនិក ៖ <a href="mailto:kampong_thom@tax.gov.kh">kampong_thom@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តតាកែវ</u></b> ផ្លូវក្រូមី១ សង្កាត់រកាកុង ក្រុងដូនកែវ ខេត្តតាកែវ ទូរស័ព្ទលេខ ៖ (៨៥៥) ៣២ ៩៣១ ២៣៩ សារអេឡិចត្រូនិក ៖ <a href="mailto:takeo@tax.gov.kh">takeo@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តស្វាយរៀង</u></b> ផ្លូវក្រូមីរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទូរស័ព្ទលេខ ៖ (៨៥៥) ៤៤ ៩៤៥ ៧៤១ សារអេឡិចត្រូនិក ៖ <a href="mailto:svayrieng@tax.gov.kh">svayrieng@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តពោធិ៍សាត់</u></b> ផ្លូវជាតិលេខ៥ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទូរស័ព្ទលេខ ៖ (៨៥៥) ៥២ ៧៤០ ០៧៤ សារអេឡិចត្រូនិក ៖ <a href="mailto:pursat@tax.gov.kh">pursat@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តកំពង់ឆ្នាំង</u></b> ឃុំប្តូរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ៖ (៨៥៥) ២៦ ៧៧០ ០០៤ សារអេឡិចត្រូនិក ៖ <a href="mailto:kampongchhnang@tax.gov.kh">kampongchhnang@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តកំពង់ស្ពឺ</u></b> ផ្លូវជាតិលេខ៤ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទូរស័ព្ទលេខ ៖ (៨៥៥) ២៥ ៩៨៧ ៣៨៩ សារអេឡិចត្រូនិក ៖ <a href="mailto:kampongspeu@tax.gov.kh">kampongspeu@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តកំពត</u></b> ផ្លូវក្រូមី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ទូរស័ព្ទលេខ ៖ (៨៥៥) ៣៣ ៩៣២ ៧១១ សារអេឡិចត្រូនិក ៖ <a href="mailto:kampot@tax.gov.kh">kampot@tax.gov.kh</a></li> <li>• <b><u>សាខាពន្ធដារខេត្តព្រះសីហនុ</u></b> ផ្លូវ១៩មិថុនា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទូរស័ព្ទលេខ ៖ (៨៥៥) ៣៤ ៩៣៤ ៤៤៧ សារអេឡិចត្រូនិក ៖ <a href="mailto:preahsihanouk@tax.gov.kh">preahsihanouk@tax.gov.kh</a></li> </ul>
--	--

	<ul style="list-style-type: none"> <li>• <u>សាខាពន្ធដារខេត្តកោះកុង</u> សង្កាត់ស្នាមមានជ័យ ក្រុងខេមរាកូមិន្ទ ខេត្តកោះកុង ទូរស័ព្ទលេខ ៖ (៨៥៥) ៣៥ ៩៣៦ ០៤១ សារអេឡិចត្រូនិក ៖ <a href="mailto:kohkong@tax.gov.kh">kohkong@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តព្រះវិហារ</u> ផ្លូវភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សារអេឡិចត្រូនិក ៖ <a href="mailto:preahvihear@tax.gov.kh">preahvihear@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តក្រចេះ</u> សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ទូរស័ព្ទលេខ ៖ (៨៥៥) ៧២ ៩៧១ ៤៤៤ សារអេឡិចត្រូនិក ៖ <a href="mailto:kratie@tax.gov.kh">kratie@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តរតនគិរី</u> ផ្លូវភូមិ១ សង្កាត់ឡានសៀក ក្រុងបានលុង ខេត្តរតនគិរី ទូរស័ព្ទលេខ ៖ (៨៥៥) ៧៥ ៦៣៦៣ ០០៨ សារអេឡិចត្រូនិក ៖ <a href="mailto:ratanakiri@tax.gov.kh">ratanakiri@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តមណ្ឌលគិរី</u> សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សារអេឡិចត្រូនិក ៖ <a href="mailto:mondulkiri@tax.gov.kh">mondulkiri@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តបន្ទាយមានជ័យ</u> ផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ទូរស័ព្ទលេខ ៖ (៨៥៥) ៥៤ ៩៥៨ ៩៩២ សារអេឡិចត្រូនិក ៖ <a href="mailto:banteaymeanchey@tax.gov.kh">banteaymeanchey@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តស្ទឹងត្រែង</u> ផ្លូវភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទូរស័ព្ទលេខ ៖ (៨៥៥) ៧៤ ៦៣០ ៣៣៦៦ សារអេឡិចត្រូនិក ៖ <a href="mailto:stoengtrem@tax.gov.kh">stoengtrem@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តកែប</u> ផ្លូវ៣៣A សង្កាត់កែប ក្រុងកែប ខេត្តកែប សារអេឡិចត្រូនិក ៖ <a href="mailto:kep@tax.gov.kh">kep@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តប៉ៃលិន</u> សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន សារអេឡិចត្រូនិក ៖ <a href="mailto:pailin@tax.gov.kh">pailin@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តឧត្តរមានជ័យ</u> ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សារអេឡិចត្រូនិក ៖ <a href="mailto:odormeanchey@tax.gov.kh">odormeanchey@tax.gov.kh</a></li> <li>• <u>សាខាពន្ធដារខេត្តត្បូងឃ្មុំ</u> ផ្លូវជាតិលេខ៧ ភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្ត</li> </ul>
--	--



	<p>ត្រូវឃ្នុំ ទូរស័ព្ទលេខ ៖ (៨៥៥) ៤២ ៤៧៤ ៧០៤៧</p> <p>សារអេឡិចត្រូនិក ៖ <a href="mailto:tboungkhmum@tax.gov.kh">tboungkhmum@tax.gov.kh</a></p>
<p><b>គោលបំណង នៃ ការផ្តល់សេវា</b></p>	<p>ទទួលបានបណ្ណប៉ាតង់វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងបណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។</p>
<p><b>មូលដ្ឋានគតិយុត្ត</b></p>	<ul style="list-style-type: none"> <li>• ផ្អែកតាមមាត្រា១០១, មាត្រា១០២, មាត្រា១០៣, និងមាត្រា១២៨ នៃច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧</li> <li>• ប្រកាសលេខ ១១៣៩ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ</li> </ul>
<p><b>អតិថិជនដែលមានសិទ្ធិទទួលសេវា</b></p>	<p>នីតិបុគ្គល ក្រុមហ៊ុន ក្រុមសហគ្រាសឯកបុគ្គល ឬបុគ្គលទាំងឡាយដែលមានសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា</p>
<p><b>ស្តង់ដារសេវា</b></p>	<p>សហគ្រាសនីតិបុគ្គល ឬក្រុមហ៊ុន ឬសហគ្រាសឯកបុគ្គល ឬបុគ្គលទាំងឡាយ ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការក្រោយចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពីពេលទទួលបានការបញ្ជីពន្ធដារត្រូវបង់ ៖</p> <ul style="list-style-type: none"> <li>• អ្នកជាប់ពន្ធតាមរបបពិត (ស្វ័យប្រកាស) ៖ ៤០០,០០០រៀល (បួនរយពាន់រៀល) សម្រាប់ថ្លៃសេវាចុះបញ្ជី ចេញវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងបណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។</li> <li>• អ្នកជាប់ពន្ធតាមរបបម៉ោក ៖ ២០,០០០រៀល (ម្ភៃពាន់រៀល) សម្រាប់ថ្លៃសេវាចុះបញ្ជី និងបណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។</li> </ul> <p>ចំពោះសហគ្រាសដែលបានចុះបញ្ជីពន្ធដារមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីពន្ធដាររបស់ខ្លួនតាមការជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ។ ការធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីពន្ធដារត្រូវបង់ ៖</p> <ul style="list-style-type: none"> <li>• អ្នកជាប់ពន្ធតាមរបបពិត (ស្វ័យប្រកាស) ៖ ២០០,០០០រៀល (ពីររយពាន់រៀល) សម្រាប់ថ្លៃសេវាចេញវិញ្ញាបនបត្រចុះបញ្ជីពន្ធដារថ្មី និងបណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។</li> <li>• អ្នកជាប់ពន្ធតាមរបបម៉ោក ៖ ១០,០០០រៀល (ដប់ពាន់រៀល) សម្រាប់សេវាចុះបញ្ជី និងបណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។</li> </ul>
<p><b>តម្រូវការឯកសារដើម្បីទទួលបានសេវា</b></p>	<p><b>ការចុះបញ្ជីតាមរបបពិត (ស្វ័យប្រកាស)</b></p> <p>ក្នុងការស្នើសុំចុះបញ្ជីពន្ធដារតាមរបបពិត (ស្វ័យប្រកាស) ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស ឬប្រធានអង្គការត្រូវមកថតរូបស្បែក (Scan) ម្រាមដៃផ្ទាល់នៅរដ្ឋបាលសារពើពន្ធ និងត្រូវបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ហើយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម ដើម្បីឲ្យមន្ត្រីពន្ធដារទទួលបន្ទុកបញ្ជាក់ពីការថតចម្លងចេញពីច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានបញ្ជាក់ពីក្រសួង ស្ថាប័នសាមី ដូចខាងក្រោម ៖</p> <p><b>ក. ចំពោះសហគ្រាសឯកបុគ្គល និងសហគ្រាសនីតិបុគ្គល</b></p> <ol style="list-style-type: none"> <li>១. ឯកសារចុះបញ្ជីចេញដោយក្រសួងពាណិជ្ជកម្ម ឬក្រសួង ស្ថាប័នពាក់ព័ន្ធ</li> <li>• លិខិតបញ្ជាក់ការចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម ឬក្រសួង ស្ថាប័នពាក់ព័ន្ធ</li> <li>• លក្ខន្តិកៈក្រុមហ៊ុនសម្រាប់នីតិបុគ្គល</li> </ol>

	<ul style="list-style-type: none"> <li>• លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ</li> <li>២. ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ប្រធានក្រុមប្រឹក្សាភិបាល អភិបាលកម្មសិទ្ធិករឬម្ចាស់ភាគហ៊ុន និងបណ្ណាធិការ</li> <li>• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន</li> <li>• សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច</li> <li>• រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល៣ខែ ដែលមានទំហំ ៣៥ x ៤៥មីលីម៉ែត្រចំនួន ១សន្លឹក របស់អភិបាល ម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង ដែលមានការបញ្ជាក់ឈ្មោះម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធានក្រុមប្រឹក្សាភិបាល។</li> <li>៣. ឯកសារបញ្ជាក់ទីតាំងទីចាត់ការសហគ្រាសអាជីវកម្មគោលដៅ សាខាសហគ្រាស និងឃ្នាំង</li> <li>• បណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម</li> <li>• លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ</li> <li>៤. ឯកសារផ្សេងៗ</li> <li>• វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)</li> <li>• អាជ្ញាបណ្ណដែលចេញដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច (បើមាន)</li> </ul> <p><b>ខ. ចំពោះអង្គការនានា</b></p> <ul style="list-style-type: none"> <li>១. លិខិតអនុញ្ញាតចេញដោយក្រសួង ស្ថាប័ន មានសមត្ថកិច្ច (បើមាន)</li> <li>២. លក្ខន្តិកៈ ឬអនុស្សរណៈយោគយល់គ្នាជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ច</li> <li>៣. ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ប្រធានអង្គការ</li> <li>• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន</li> <li>• សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច</li> <li>៤. ឯកសារបញ្ជាក់ទីតាំងអង្គការ</li> <li>• បណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងការិយាល័យ</li> <li>• លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ</li> </ul> <p><b>ការចុះបញ្ជីតាមរបបសេរីភាវ</b></p> <p>ក្នុងការស្នើសុំចុះបញ្ជីពន្ធដារតាមរបបសេរីភាវ ម្ចាស់អាជីវកម្មដ្ឋានត្រូវបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ហើយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម ដើម្បីឲ្យមន្ត្រីពន្ធដារទទួលបន្ទុកបញ្ជាក់ពីការថតចម្លងចេញពីច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានបញ្ជាក់ពីក្រសួង ស្ថាប័នសមី ឬស្ថាប័នមានសមត្ថកិច្ច ដូចខាងក្រោម ៖</p> <ul style="list-style-type: none"> <li>១. លិខិតអនុញ្ញាតចេញដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច (បើមាន)</li> <li>២. អាជ្ញាបណ្ណដែលចេញដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច (បើមាន)</li> <li>៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន</li> <li>៤. បណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង រកិច្ចសន្យាជួលទីតាំង</li> <li>៥. លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ (បើ</li> </ul>
--	--

	<p>មាន )</p> <p>៦. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ៣ខែ ដែលមានទំហំ ៣៥ x ៤៥មីលីម៉ែត្រចំនួន ២សន្លឹក ដោយមានការសរសេរឈ្មោះ និងចុះហត្ថលេខាលើខ្នងរូបថត។</p>
<p><b>យោបល់</b></p>	<p>ការបង់សេវាខាងលើ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាចូនអ្នកជាប់ពន្ធច្បាញបានកាន់តែឆាប់រហ័ស។</p>